



# រៀនចំណេះដឹង សិល្បៈ និង បរិស្ថាន យើងនឹង កាន់ចែង

## EMPERORS CENTRAL KITCHEN CATERING

### 070 837 238 / 070 838 184

### អាហារប៊ូហ្វេ សម្រាប់ការប្រជុំ

#### SEMINAR BUFFET

MORNING TEA / AFTERNOON TEA + LUNCH + DINNER



#### អាហារសម្រន់ពេលព្រឹក / MORNING TEA BREAK

សាំងវ៊ីចហោមសាច់ខឹងនិងឈើស	CHICKEN HAM & CHEESE SANDWICH
តាសាច់ក្តាមនិងជីនឆាយ	STEAMED CRAB MEAT CORIANDER DUMPLING
នំដុតសជាតិចេក	BANANA CAKES
កាហ្វេ ភាវីប៊ីកា	BREWED ARABICA COFFEE (FRESHLY BREWED WITH AN ARABICA COFFEE BLEND)
តែអង់គ្លេស (ត្រៅ)	HOT ENGLISH BREAKFAST TEA (FRESHLY BREWED ENGLISH TEA)

#### អាហារថ្ងៃត្រង់ / LUNCH

វ៉ែលសាឡាដ៍ (ផ្លែឈើ, ប្រាស់បណ្តាញ, ទំនុកចាយពេញមាត់មួយសាឡាដ៍ស្រស់)	WALDORF SALAD (FRESH APPLES, WALNUTS, RAISIN WITH LETTUCE)
បាយចំហុយផ្កាមេរតៅ	BUTTERFLY BLUE PEA RICE
កាវីសាច់មាន់ដំឡូងបាក់រាង	CHICKEN CURRY WITH POTATOES
ត្រីបំពង់ស្រួយទឹកត្រីលក់តាតា	CRISPY BREADED FISH FILLETS WITH TARTARE SAUCE
តាស្កា អាស៍ ប៉ូឡូឡូ	PASTA AL POMODORO
តាស្កាប្រាមឡីតចម្រុះ	WOK FRIED CABBAGE WITH ASSORTED MUSHROOMS
ស៊ីតតៀនបែបជប៉ុន	TAMAGOYAKI ( JAPANESE OMELETTE )
តែក្រូចឆ្មារទឹកកក	ICED LEMON TEA

#### អាហារសម្រន់ថ្ងៃត្រង់ / AFTERNOON TEA BREAK

នំដុតបាក់រាង	MINI QUICHE LORRAINE (FRENCH TART MADE WITH EGG, BACON & CHEESE)
ស៊ីស៊ីតចម្រុះ	ASSORTED SUSHI
នំដុតចម្រុះ (នំដុតអាស៊ី, នំដុតអាមេរិក, នំដុតអាហ្វ្រិក)	ASSORTED CAKES (BUTTER CAKES, BANANA CAKES, CHOCOLATE BROWNIES)
កាហ្វេ ភាវីប៊ីកា	BREWED ARABICA COFFEE (FRESHLY BREWED WITH AN ARABICA COFFEE BLEND)
តែអង់គ្លេស (ត្រៅ)	HOT ENGLISH BREAKFAST TEA (FRESHLY BREWED ENGLISH TEA)

#### អាហារពេលល្ងាច / DINNER

ខាសា សាឡាដ៍	CAESAR SALAD
មាន់តៀនទឹកក្រូច	HONEY GLAZED CHICKEN CUTLET
ត្រីតៀនប្រណាក់គ្រឿងធាមីសាន	PAN FRIED PARMESAN COATED FISH FILLET
បង្កាបំពង់បែបជប៉ុនទឹកត្រីលក់តាសា	JAPANESE PANKO PRAWNS, WASABI DIPS
សាច់ត្រីក្រីជីតាយបំពង់	DEEP FRIED SEAWEED ROLLS
ឆាបន្លែចម្រុះជាមួយប៊ីកា	CONCOCTION OF CARROT, CELERY, LEEK & MUSHROOM GLAZED WITH BUTTER HERBS
បាយចំហុយប៊ីកាមួយធូញជាតិ	PUMPKIN BUTTERED RAISIN RICE TOSSED WITH
	ALMOND FLAKES & PINE NUTS
នំដុតសជាតិប៊ីកា	BUTTER CAKES
តែក្រូចឆ្មារទឹកកក	ICED LEMON TEA

#### ការរៀបចំ / PRESENTATION

មានការរៀបចំមានមកជាមួយប្រភេទ បាន តែវ សម ស្លាព្រា ក្រដាសជូតមាត់ ( ប្រើប្រាស់ម្តង ) FULL SET UP PROVIDED COMES WITH DISPOSABLE PLATES CUPS CUTLERY, NAPKINS

#### ចំនួនមនុស្សដែលត្រូវបានកំណត់ / MINIMUM PAX

ចំនួនកក់ ៣០នាក់ យ៉ាងតិច PERSON (MINIMUM 30 REQUIRED)

#### សូមជ្រើសរើសប្រភេទអាហារ ១មុខ / CHOOSE 1

<input type="checkbox"/> អាហារសម្រន់ពេលព្រឹក+អាហារថ្ងៃត្រង់ MORNING TEA + LUNCH	<b>\$20/Pax</b>
<input type="checkbox"/> អាហារថ្ងៃត្រង់+អាហារសម្រន់ថ្ងៃត្រង់ LUNCH + AFTERNOON TEA	<b>\$20/Pax</b>
<input type="checkbox"/> ពេញមួយថ្ងៃ (អាហារសម្រន់ពេលព្រឹក+អាហារថ្ងៃត្រង់+អាហារសម្រន់ថ្ងៃត្រង់) FULL DAY (MORNING TEA + LUNCH + AFTERNOON TEA)	<b>\$30/Pax</b>
<input type="checkbox"/> បូកបន្ថែម អាហារពេលល្ងាច ADD DINNER	<b>\$18/Pax</b>

### អាហារប៊ូហ្វេ សម្រាប់ការប្រជុំ

#### SEMINAR BUFFET

MORNING TEA / AFTERNOON TEA + LUNCH + DINNER



#### អាហារសម្រន់ពេលព្រឹក / MORNING TEA BREAK

មីនី គ្រីសាំង (គ្រីសាំងប្រាញ, គ្រីសាំងស្ករខ្ពស់, គ្រីសាំងធាមី, គ្រីសាំងធាមី)	MINI FRENCH CROISSANTS (CROISSANTS, CHOCOLATE CROISSANTS, RAISIN CROISSANTS)
នំដំឡូងចំហុយ (នំដុត, ប្រាមឡូ, ឡីត)	SAVOURY STEAMED YAM CAKE (FRESH YAM, DRIED SHRIMPS, MUSHROOMS)
នំបន្លែម ខ្មែរ	LOCAL CAKES / DESSERT
កាហ្វេ ភាវីប៊ីកា	BREWED ARABICA COFFEE (FRESHLY BREWED WITH AN ARABICA COFFEE BLEND)
តែអង់គ្លេស (ត្រៅ)	HOT ENGLISH BREAKFAST TEA (FRESHLY BREWED ENGLISH TEA)

#### អាហារថ្ងៃត្រង់ / LUNCH

នីតិស សាឡាដ៍	NICOISE SALAD
តាស្កា ភាវីប៊ីកា អូលីវីយ៉ូ (ប៊ូស) (ប្រាមឡូ, ធាមី, ធាមី, ធាមី)	GARLIC CONFIT AGLIO OLIO (VEGAN) (SUPER-GARLIFIED OIL, CHERRY TOMATOES, FRESH THYME, CHILI)
សាច់មាន់ត្រីមីទឹកត្រីលក់តាតា	CREAMY CHICKEN IN MUSHROOM SAUCE
បាយចំហុយអរឡិត	FRAGRANT TURMERIC RICE
ត្រីដុតទឹកកំរិតល្អ	OVEN BAKED FISH WITH TAMARIND SAUCE
បន្លែឆាប៊ីកា	GLAZED BUTTERED VEGETABLES
ដំឡូងបាក់រាងដុតឈើស	GRATINATED POTATOES
តែក្រូចឆ្មារទឹកកក	ICED LEMON TEA

#### អាហារសម្រន់ថ្ងៃត្រង់ / AFTERNOON TEA BREAK

ទំប៉ាវសាស៊ីវ	BBQ PORK BUN ( CHAR SIEW PAU)
នំខ្លូឃីចម្រុះ	ASSORTED COOKIES
នំដុតចម្រុះ (នំដុតអាស៊ី, នំដុតអាមេរិក, នំដុតអាហ្វ្រិក)	ASSORTED CAKES (BUTTER CAKES, BANANA CAKES, CHOCOLATE BROWNIES)
កាហ្វេ ភាវីប៊ីកា	BREWED ARABICA COFFEE (FRESHLY BREWED WITH AN ARABICA COFFEE BLEND)
តែអង់គ្លេស (ត្រៅ)	HOT ENGLISH BREAKFAST TEA (FRESHLY BREWED ENGLISH TEA)

#### អាហារពេលល្ងាច / DINNER

ប្លាស្កាយជាមួយល្អង	MANGO PAPAYA SALAD
សាច់មាន់ឆាប៊ីកាបែបស៊ីលោន	SZECHUAN GONGBAO CHICKEN
ត្រីឆាប៊ីកា	SWEET & SOUR FISH
មីកាសាបា	SAMBAL SQUID
សៀវភីមី	STEAMED SIEW MAI
ឆាបន្លែចម្រុះជាមួយឡីត	WOK FRIED ASSORTED VEGETABLES WITH MUSHROOMS
បាយឆាយ៉ាងផ្លែ	YANG CHOW FRIED RICE
បន្លែមតៅហ្វីកាបំពង់នៃរៀន	ALMOND BEANCURD WITH LONGANS
ទឹកចាហ្វីយេរឡីទឹកកក	ICED GRASS JELLY

#### ការរៀបចំ / PRESENTATION

មានការរៀបចំមានមកជាមួយប្រភេទ បាន តែវ សម ស្លាព្រា ក្រដាសជូតមាត់ ( ប្រើប្រាស់ម្តង ) FULL SET UP PROVIDED COMES WITH DISPOSABLE PLATES CUPS CUTLERY, NAPKINS

#### ចំនួនមនុស្សដែលត្រូវបានកំណត់ / MINIMUM PAX

ចំនួនកក់ ៣០នាក់ យ៉ាងតិច PERSON (MINIMUM 30 REQUIRED)

#### សូមជ្រើសរើសប្រភេទអាហារ ១មុខ / CHOOSE 1

<input type="checkbox"/> អាហារសម្រន់ពេលព្រឹក+អាហារថ្ងៃត្រង់ MORNING TEA + LUNCH	<b>\$20/Pax</b>
<input type="checkbox"/> អាហារថ្ងៃត្រង់+អាហារសម្រន់ថ្ងៃត្រង់ LUNCH + AFTERNOON TEA	<b>\$20/Pax</b>
<input type="checkbox"/> ពេញមួយថ្ងៃ (អាហារសម្រន់ពេលព្រឹក+អាហារថ្ងៃត្រង់+អាហារសម្រន់ថ្ងៃត្រង់) FULL DAY (MORNING TEA + LUNCH + AFTERNOON TEA)	<b>\$30/Pax</b>
<input type="checkbox"/> បូកបន្ថែម អាហារពេលល្ងាច ADD DINNER	<b>\$18/Pax</b>

### អាហារប៊ូហ្វេ សម្រាប់ការប្រជុំ

#### SEMINAR BUFFET

MORNING TEA / AFTERNOON TEA + LUNCH + DINNER



#### អាហារសម្រន់ពេលព្រឹក / MORNING TEA BREAK

សាំងវ៊ីចធាមី	EGG MAYONNAISE SANDWICH
ទំប៉ាវស្ករគ្រាវ	TARO BUNS
នំដុតចម្រុះ (នំដុតអាស៊ី, នំដុតអាមេរិក, នំដុតអាហ្វ្រិក)	ASSORTED CAKES (BUTTER CAKES, BANANA CAKES, CHOCOLATE BROWNIES)
កាហ្វេ ភាវីប៊ីកា	BREWED ARABICA COFFEE (FRESHLY BREWED WITH AN ARABICA COFFEE BLEND)
តែអង់គ្លេស (ត្រៅ)	HOT ENGLISH BREAKFAST TEA (FRESHLY BREWED ENGLISH TEA)

#### អាហារថ្ងៃត្រង់ / LUNCH

ខាសា សាឡាដ៍	CLASSIC CAESAR SALAD
បាយចំហុយគ្រឿង	PILAF RICE ( BUTTERED RICE WITH ONIONS & GARLIC )
ផ្លែឆាប៊ីកា	BBQ BABY BACK RIBS
ឆាសាច់មាន់ហ៊ីមេស៊ីលោន	SZECHUAN GONG BAO CHICKEN
ឆាមីបន្លែចម្រុះបែបហុងកុង	FRIED HONG KONG NOODLES WITH VEGETABLES
ឆាប្រាមឡូ	BRAISED BEANCURD WITH ASSORTED VEGETABLES
តែក្រូចឆ្មារទឹកកក	ICED LEMON TEA

#### អាហារសម្រន់ថ្ងៃត្រង់ / AFTERNOON TEA BREAK

សៀវភីមី	SIEW MAI
នំខ្លូឃីចម្រុះ	ASSORTED COOKIES
នំដុតថ្ងៃឈើ	MINI FRUIT TARTS
កាហ្វេ ភាវីប៊ីកា	BREWED ARABICA COFFEE (FRESHLY BREWED WITH AN ARABICA COFFEE BLEND)
តែអង់គ្លេស (ត្រៅ)	HOT ENGLISH BREAKFAST TEA (FRESHLY BREWED ENGLISH TEA)

#### អាហារពេលល្ងាច / DINNER

ប្លាត្រយ៉ាងចេកសាច់មាន់	BANANA BLOSSOM W/SHREDDED CHICKEN SALAD
កាវីសាច់មាន់ដំឡូងគ្រាវ	KHMER CHICKEN CURRY WITH SWEET POTATOES
ត្រីបំពង់ទឹកកំរិតល្អ	FISH IN TAMARIND SAUCE
មីកាសាប្រេមឡី	WOK FRIED GREEN PEPPERCORNS SQUID
កាវីដំឡូង	INDIAN CURRIED POTATO SAMOSAS
ស្លាប្រេម	STUFFED BITTERMELON WITH MINCED PORK
បាយឆាសាច់មាន់ជាមួយឡាស	PINEAPPLE FRIED RICE WITH CHICKEN
សង់ឡាប្រេម	PUMPKIN CUSTARD
ទឹកចាហ្វីយេរឡីទឹកកក	ICED GRASS JELLY

#### ការរៀបចំ / PRESENTATION

មានការរៀបចំមានមកជាមួយប្រភេទ បាន តែវ សម ស្លាព្រា ក្រដាសជូតមាត់ ( ប្រើប្រាស់ម្តង ) FULL SET UP PROVIDED COMES WITH DISPOSABLE PLATES CUPS CUTLERY, NAPKINS

#### ចំនួនមនុស្សដែលត្រូវបានកំណត់ / MINIMUM PAX

ចំនួនកក់ ៣០នាក់ យ៉ាងតិច PERSON (MINIMUM 30 REQUIRED)

#### សូមជ្រើសរើសប្រភេទអាហារ ១មុខ / CHOOSE 1

<input type="checkbox"/> អាហារសម្រន់ពេលព្រឹក+អាហារថ្ងៃត្រង់ MORNING TEA + LUNCH	<b>\$20/Pax</b>
<input type="checkbox"/> អាហារថ្ងៃត្រង់+អាហារសម្រន់ថ្ងៃត្រង់ LUNCH + AFTERNOON TEA	<b>\$20/Pax</b>
<input type="checkbox"/> ពេញមួយថ្ងៃ (អាហារសម្រន់ពេលព្រឹក+អាហារថ្ងៃត្រង់+អាហារសម្រន់ថ្ងៃត្រង់) FULL DAY (MORNING TEA + LUNCH + AFTERNOON TEA)	<b>\$30/Pax</b>
<input type="checkbox"/> បូកបន្ថែម អាហារពេលល្ងាច ADD DINNER	<b>\$18/Pax</b>

### ឈុតម្ហូបសម្រាប់បុណ្យភោជនាគារ PARTY PLATTERS

<b>សាំងវ៊ីចគ្រីសាំង ( ១ប្រអប់មាន ១០ នំ )</b> <b>MINI CROISSANT SANDWICHES (BOX OF 10)</b> <input type="checkbox"/> ឈើសនិងប៊ែនដាច់ (១០នំ) <input type="checkbox"/> ឆាសាច់សាឡាដ៍ (១០នំ) <input type="checkbox"/> ត្រីធុណ៍កាប៊ីមី (១០នំ)	10 CHEDDAR & TOMATO 10 EGG SALAD 10 TUNA GREEN APPLES	<b>\$20.00</b> មួយប្រអប់ <small>Including VAT</small> <b>រៀបចំមុន:</b> រយៈពេល ៣ថ្ងៃ <small>PREP TIME: 3 DAYS</small>
<b>នំដំឡូង ( ១ប្រអប់មាន ៥ នំ ) / MUFFINS (BOX OF ៥)</b> <input type="checkbox"/> នំដំឡូងធាមី <input type="checkbox"/> នំដំឡូងធាមី <input type="checkbox"/> នំដំឡូងធាមី <input type="checkbox"/> នំដំឡូងស្ករខ្ពស់ធាមី	BLUEBERRY CRUMBLE BANANA WALNUT APPLE CRUMBLE CHOCOLATE CHIP	<b>\$20.00</b> មួយប្រអប់ <small>Including VAT</small> <b>រៀបចំមុន:</b> រយៈពេល ៣ថ្ងៃ <small>PREP TIME: 3 DAYS</small>

#### កញ្ចប់សម្រាប់មនុស្ស ៥នាក់ INDIVIDUAL PARTY PLATTER - ALL 5 PAX PLATTER

<input type="checkbox"/> វ៉ែល សាឡាដ៍	WALDORF SALAD	<b>\$25.00</b>
<input type="checkbox"/> ខាសា សាឡាដ៍	CAESAR SALAD	<b>\$20.00</b>
<input type="checkbox"/> នីតិស សាឡាដ៍	NICOISE SALAD	<b>\$20.00</b>
<input type="checkbox"/> ប្លាស្កាយជាមួយល្អង	MANGO PAPAYA SALAD	<b>\$20.00</b>
<input type="checkbox"/> ប្លាត្រយ៉ាងចេកសាច់មាន់	BANANA BLOSSOM W/ SHREDDED CHICKEN SALAD	<b>\$20.00</b>
<input type="checkbox"/> ប្លាត្រយ៉ាងចេកសាច់មាន់	MINCED PORK VERMICELLI SALAD	<b>\$20.00</b>

<input type="checkbox"/> ឆាមីបន្លែចម្រុះ	CREAMY CHICKEN IN MUSHROOM SAUCE	<b>\$20.00</b>
<input type="checkbox"/> ឆាមីបន្លែចម្រុះ	HONEY GLAZED CHICKEN CUTLET	<b>\$20.00</b>
<input type="checkbox"/> ឆាសាច់មាន់ដំឡូងបាក់រាង	CURRY CHICKEN WITH POTATOES	<b>\$20.00</b>
<input type="checkbox"/> ឆាសាច់មាន់ហ៊ីមេស៊ីលោន	SZECHUAN GONGBAO CHICKEN	<b>\$20.00</b>
<input type="checkbox"/> ឆាមីបំពង់	THREE CUP CHICKEN	<b>\$20.00</b>
<input type="checkbox"/> ឆាសាច់មាន់ដំឡូងគ្រាវ	KHMER CHICKEN CURRY WITH SWEET POTATOES	<b>\$20.00</b>
<input type="checkbox"/> ឆាមីបំពង់	KHMER GINGER CHICKEN	<b>\$20.00</b>

<input type="checkbox"/> សាច់ត្រីបំពង់ស្រួយ	CRISPY BREADED FISH FILLET	<b>\$25.00</b>
<input type="checkbox"/> ត្រីតៀនប្រណាក់គ្រឿងធាមីសាន	PAN FRIED PARMESAN COATED FISH FILLET	<b>\$25.00</b>
<input type="checkbox"/> ត្រីបាយជូរហ៊ីម	FISH IN ASSAM CURRY	<b>\$25.00</b>
<input type="checkbox"/> ត្រីឆាប៊ីកា	SWEET & SOUR FISH	<b>\$25.00</b>
<input type="checkbox"/> ត្រីបំពង់ទឹកកំរិតល្អ	FISH IN TAMARIND SAUCE	<b>\$25.00</b>
<input type="checkbox"/> ឆាមីកាប៊ី	KHMER FISH AMOK	<b>\$30.00</b>

<input type="checkbox"/> ប្លាត្រយ៉ាងចេកសាច់មាន់	JAPANESE PANKO PRAWNS, WASABI DIPS	<b>\$30.00</b>
<input type="checkbox"/> ប្លាត្រយ៉ាងចេកសាច់មាន់	JAPANESE PANKO CALAMARI RINGS, TARTARE DIPS	<b>\$30.00</b>
<input type="checkbox"/> ប្លាត្រយ៉ាងចេកសាច់មាន់	HOUSE SPECIALTY PRAWNS WITH GARLIC & CHILI	<b>\$30.00</b>
<input type="checkbox"/> ប្លាត្រយ៉ាងចេកសាច់មាន់	STEAMED PRAWNS WITH SUPERIOR SOYA SAUCE	<b>\$30.00</b>
<input type="checkbox"/> ឆាមីកាប៊ី	SAMBAL SQUID	<b>\$30.00</b>
<input type="checkbox"/> ឆាមីកាប៊ី	CAMBODIAN LEMONGRASS SHRIMP	<b>\$30.00</b>
<input type="checkbox"/> ឆាមីកាប៊ី	WOK FRIED GREEN PEPPERCORNS SQUID	<b>\$30.00</b>

<input type="checkbox"/> សាច់គោមស្រាប្រោម	BEEF BOURGIGNON ( BEEF STEW IN RED WINE )	<b>\$35.00</b>
<input type="checkbox"/> ស្លាប្រេម	SPAGHETTI BEEF BOLOGNESE	<b>\$25.00</b>
<input type="checkbox"/> សាច់គោឆាមីកាប៊ី	STIR-FRIED BEEF WITH BELL PEPPERS	<b>\$22.50</b>
<input type="checkbox"/> សាច់គោប្រេម	WOK FRIED BEEF WITH BITTER MELON	<b>\$22.50</b>
<input type="checkbox"/> សាច់គោប្រេម	WOK FRIED BEEF WITH GINGER & SPRING ONIONS	<b>\$22.50</b>
<input type="checkbox"/> សាច់គោឆាមីកាប៊ី	CAMBODIAN BEEF LOK LAK	<b>\$22.50</b>
<input type="checkbox"/> ឆាមីកាប៊ី	FRIED BEEF WITH KHMER SPICE	<b>\$22.50</b>

<input type="checkbox"/> ផ្លែឆាប៊ីកា	BBQ BABY BACK RIBS	<b>\$35.00</b>
<input type="checkbox"/> សាច់ត្រីកំរិតល្អ	PORK CORDON BLEU	<b>\$25.00</b>
<input type="checkbox"/> សាច់ត្រីកំរិតល្អ	SWEET & SOUR PORK	<b>\$25.00</b>
<input type="checkbox"/> ផ្លែឆាប៊ីកា	IMPERIAL PORK RIBS	<b>\$25.00</b>
<input type="checkbox"/> ផ្លែឆាប៊ីកា	DEEP-FRIED PORK RIBS WITH CRISPY GARLIC	<b>\$25.00</b>
<input type="checkbox"/> ផ្លែឆាប៊ីកា	BRAISED PORK TROTTER & BELLY IN PALM SUGAR WITH EGG	<b>\$30.00</b>
<input type="checkbox"/> ផ្លែឆាប៊ីកា	KHMER PORK CURRY WITH SWEET POTATOES	<b>\$25.00</b>

<input type="checkbox"/> ឆាប្រេមឡី	EGGPLANT WITH MINCED PORK & SALTED FISH	<b>\$17.50</b>
<input type="checkbox"/> ឆាប្រេមឡី	BRAISED BEANCURD WITH SEAFOOD	

<b>អាហារប៊ូហ្វេ ក្លាសិក CLASSIC BUFFET</b>	
<b>\$17.80</b> <small>ម្ដងម្កាត់ ម្នាក់</small> <small>មិនរាប់បញ្ចូល ពន្ធដារ</small>	<b>អាហារប៊ូហ្វេ ក្លាសិក CLASSIC BUFFET</b>
<small>បរិយាយបន្ថែម រួមមាន ៨ បាយ និង ១ ផ្សែង</small>	<small>បរិយាយបន្ថែម រួមមាន ៨ បាយ និង ១ ផ្សែង</small>

**ការផ្តល់ជូន PROVIDED** មានមកជាមួយកម្រាលតុ បាន ២ កែវ សមស្តាព្រា ក្រដាសជូតមាត់ ( ប្រើប្រាស់អ្នង ) COMES WITH DISPOSABLE TABLE CLOTH, PLATES, CUPS, CUTLIERIES, NAPKIN

**ចំនួនមនុស្សដែលត្រូវបានកំណត់ / SELECT QUANTITY**

ចំនួនភក់ចាប់ពី ៣០នាក់យ៉ាងតិច PERSON (MINIMUM 30 REQUIRED)

<b>អាហារនាំមុខ / ENTRÉE</b>	<b>ជ្រើសរើសអាហារ ១មុខ / CHOOSE 1</b>
<input type="checkbox"/> វែល សាលាដ	WALDORF SALAD
<input type="checkbox"/> ខាសា សាឡាដ	CAESAR SALAD
<input type="checkbox"/> នីតិស សាឡាដ	NICOISE SALAD
<input type="checkbox"/> ញ៉ាស្វាយជាមួយល្អង	MANGO PAPAYA SALAD
<input type="checkbox"/> ញ៉ាត្រឃ្លឹងទេកសាច់មាន់	BANANA BLOSSOM W/ SHREDDED CHICKEN SALAD
<input type="checkbox"/> ញ៉ាមីសូសាច់ជ្រូកចិញ្រ្ចាំ	MINCED PORK VERMICELLI SALAD

<b>សាច់មាន់ / CHICKEN DISH</b>	<b>ជ្រើសរើសអាហារ ១មុខ / CHOOSE 1</b>
<input type="checkbox"/> សាច់មាន់គ្រើមទឹកជ្រលក់ស្អឹក	CREAMY CHICKEN IN MUSHROOM SAUCE
<input type="checkbox"/> មាន់ធៀនទឹកឃ្មុំ	HONEY GLAZED CHICKEN CUTLET
<input type="checkbox"/> ការីសាច់មាន់	CURRY CHICKEN WITH POTATOES
<input type="checkbox"/> សាច់មាន់ឆាហ៊ីវបែបស៊ីឈាន់	SZECHUAN GONGBAO CHICKEN
<input type="checkbox"/> ការីសាច់មាន់ដំឡូងម្លា	KHMER CHICKEN CURRY WITH SWEET POTATOES
<input type="checkbox"/> សាច់មាន់ឆាខ្ញុំ	KHMER GINGER CHICKEN

<b>សាច់ត្រី / FISH DISH</b>	<b>ជ្រើសរើសអាហារ ១មុខ / CHOOSE 1</b>
<input type="checkbox"/> ត្រីបំពងស្រួយ	CRISPY BREADED FISH FILLET
<input type="checkbox"/> ត្រីចៀនប្រលាក់គ្រឿងធាមីសាន	PAN FRIED PARMESAN COATED FISH FILLET
<input type="checkbox"/> ត្រីចំហុយដូរហ៊ីវ	FISH IN ASSAM CURRY
<input type="checkbox"/> ត្រីឆាជូរអែម	SWEET & SOUR FISH
<input type="checkbox"/> ត្រីបំពងទឹកអំពិលដុំ	FISH IN TAMARIND SAUCE
<input type="checkbox"/> អាមុកត្រី	KHMER FISH AMOK

<b>គ្រឿងសមុទ្រ / OCEAN CATCH</b>	<b>ជ្រើសរើសអាហារ ១មុខ / CHOOSE 1</b>
<input type="checkbox"/> បង្កាប់ពងបែបជប៉ុន ទឹកជ្រលក់រ៉ាសាប៊ិ	JAPANESE PANKO PRAWNS, WASABI DIPS
<input type="checkbox"/> មីកបំពងបែបជប៉ុន ទឹកជ្រលក់តាតា	JAPANESE PANKO CALAMARI RINGS, TARTARE DIPS
<input type="checkbox"/> បង្កាប់ពងទឹកដោះគោធូញាតិ	OATMEAL CEREAL PRAWNS
<input type="checkbox"/> មីកធាសាំបា	SAMBAL SQUID
<input type="checkbox"/> ឆាបង្កាតល់ស្លឹកត្រៃ	CAMBODIAN LEMONGRASS SHRIMP
<input type="checkbox"/> មីកឆាម្រេចខ្ញុំ	WOK FRIED GREEN PEPPERCORNS SQUID

<b>អាហារបន្ថែម / SIDE DISH</b>	<b>ជ្រើសរើសអាហារ ១មុខ / CHOOSE 1</b>
<input type="checkbox"/> តាបំពង	CRISPY FRIED SHRIMP WONTON
<input type="checkbox"/> តែយំបនៃ្តប់ពង	VEGETABLE SPRING ROLLS
<input type="checkbox"/> សាច់មាន់ចង្កាក់ប្រលាក់គ្រឿងស្លឹកត្រៃ	LEMONGRASS CHICKEN SKEWERS
<input type="checkbox"/> សៀវភីប	STEAMED SIEW MAI
<input type="checkbox"/> ការីដំឡូង	INDIAN CURRIED POTATO SAMOSAS
<input type="checkbox"/> សាច់ជ្រូកជីវីឆាយបំពង	DEEP FRIED SEAWEED ROLLS

<b>បន្លែ / VEGETABLE DISH</b>	<b>ជ្រើសរើសអាហារ ១មុខ / CHOOSE 1</b>
<input type="checkbox"/> ឆាបន្លែចម្រុះជាមួយប៊ីវ	CONCOCTION OF CARROT, CELERY, LEEK & MUSHROOM GLAZED WITH BUTTER HERBS
<input type="checkbox"/> ឆាបន្លែចម្រុះបែបបារាំង	RATATOUILLE (EGGPLANT, ONIONS, TOMATOES, ZUCCHINI)
<input type="checkbox"/> ឆាបន្លែចម្រុះជាមួយឆ្ន័ត	WOK FRIED ASSORTED VEGETABLES W/ MUSHROOMS
<input type="checkbox"/> ខនៅហ៊ីបនៃ្តចម្រុះជាមួយឆ្ន័ត	BRAISED BEANCURD WITH VEGETABLES & MUSHROOMS
<input type="checkbox"/> ឆាត្រប់សាច់ជ្រូកចិញ្រ្ចាំ	WOK FRIED EGGPLANT WITH MINCED PORK
<input type="checkbox"/> ស្តោម្រុះ	STUFFED BITTERMELON WITH MINCED PORK

<b>ម្ហូបភ្លើ / HOT STAPLE DISH</b>	<b>ជ្រើសរើសអាហារ ១មុខ / CHOOSE 1</b>
<input type="checkbox"/> បាយចំហុយប៊ីវជាមួយធូញាតិកា	PUMPKIN BUTTERED RAISIN RICE TOSSED WITH ALMOND FLAKES & PINE NUTS
<input type="checkbox"/> ធាស្តា អាហ៊ីអូ អូឃ្មុយី ជាមួយឆ្ន័ត	SAUTEED PASTA WITH MUSHROOMS AGLIO OLIO
<input type="checkbox"/> ធាស្តា អាល់ ប៊ូម៉ូឃ្មុំ	PASTA AL POMODORO
<input type="checkbox"/> បាយឆាយ៉ាងថ្នាំ	YANG CHOW FRIED RICE
<input type="checkbox"/> បាយឆាសាច់មាន់ត្រីប្រម៉ា	FRIED RICE WITH CHICKEN & SALTED FISH
<input type="checkbox"/> បាយឆាសាច់មាន់ជាមួយគ្នាស់	PINEAPPLE FRIED RICE WITH CHICKEN
<input type="checkbox"/> លតឆាសាច់ជ្រូក	FRIED SHORT NOODLES WITH PORK

<b>បង្កែម / DESSERT DISH</b>	<b>ជ្រើសរើសអាហារ ១មុខ / CHOOSE 1</b>
<input type="checkbox"/> នំធីកមីសូ	TIRAMISU
<input type="checkbox"/> នំប៉័ងប៊ីវ	BREAD & BUTTER PUDDING
<input type="checkbox"/> នំដុតរសធាតិប៊ីវ	BUTTER CAKES
<input type="checkbox"/> នំស្ករខ្ចាញោនី	CHOCOLATE BROWNIES
<input type="checkbox"/> បង្កែមនៅហ៊ីវអាល់ម៉ុននៃ្តរៀន	ALMOND BEANCURD WITH LONGANS
<input type="checkbox"/> សង់ខ្ចាញោ	PUMPKIN CUSTARD
<input type="checkbox"/> នំច័ក្តច័ន្ទ	STEAMED LAYERED YELLOW BEAN PUDDING

<b>ភេសជ្ជៈ / BEVERAGE</b>	<b>ជ្រើសរើសអាហារ ១មុខ / CHOOSE 1</b>
<input type="checkbox"/> តែក្រូចឆ្មាទឹកកក	ICED LEMON TEA
<input type="checkbox"/> ទឹកចាហ៊ីយខ្មៅទឹកកក	ICED GRASS JELLY
<input type="checkbox"/> ទឹកផ្លែឈើពិសេស	ICED TROPICAL FRUIT PUNCH
<input type="checkbox"/> ទឹកក្រូចឆ្មាទឹកកក	ICED LEMONADE

<b>ការរៀបចំ / SETUP REQUIRED</b>		
<input type="checkbox"/> ការរៀបចំជាមួយសម្ភារៈប៊ូហ្វេ	FULL BUFFET CHAFFING SETUP	<b>\$5/PAX</b> <small>ប្រតិបត្តិការ</small>
<input type="checkbox"/> ការរៀបចំជាមួយសម្ភារៈប្រើប្រាស់បានមួយដង	DISPOSABLE E-CATERING SETUP	<b>FOC</b>

<b>អ្នកបំរើសេវាកម្ម / HIRE SERVICE STAFF</b>		
<input type="checkbox"/> បុគ្គលិកមានឯកសណ្ឋាន (៣ម)	UNIFORM SERVICE STAFF (3 HOURS)	<b>\$15.00/Pax</b>
<input type="checkbox"/> ចុងកៅរៀបចំនៅទីតាំង (៣ម)	PLATING CHEF ON SITE (3 HOURS)	<b>\$20.00/Pax</b>

<b>ការរៀបចំប៊ូហ្វេ និង សម្ភាតក្រោយចប់កម្មវិធី EARLY SETUP &amp; LATE CLEARING SURCHARGES FOR BUFFET</b>		
<input type="checkbox"/> រៀបចំមុនម៉ោង ៧:៣០ នាទី	SETUP BEFORE 7:30 AM	<b>\$50.00</b>
<input type="checkbox"/> សម្ភាតក្រោយចប់កម្មវិធីម៉ោង ១០:៣០នាទី	CLEARING AFTER 10:30 PM	<b>\$50.00</b>

<b>លើកតាំងតាមជណ្តើរជើង / NO LIFT LANDING SURCHARGE</b>		
<input type="checkbox"/> លើកតាំងតាមជណ្តើរជើង តម្លៃ ៥០ដុល្លារក្នុង១ជាន់ NO LIFT ACCESS AND REQUIRES THE USE OF STAIRS (\$50 PER LEVEL)		<b>\$50.00</b>

<b>អាហារប៊ូហ្វេ ហ្គ្រេន្ទ GRANDEUR BUFFET</b>	
<b>\$27.80</b> <small>ម្ដងម្កាត់ ម្នាក់</small> <small>មិនរាប់បញ្ចូល ពន្ធដារ</small>	<b>អាហារប៊ូហ្វេ ហ្គ្រេន្ទ GRANDEUR BUFFET</b>
<small>បរិយាយបន្ថែម រួម ១០ បាយ និង ១ ផ្សែង</small>	<small>បរិយាយបន្ថែម រួម ១០ បាយ និង ១ ផ្សែង</small>

**ការផ្តល់ជូន PROVIDED** មានមកជាមួយកម្រាលតុ បាន ២ កែវ សមស្តាព្រា ក្រដាសជូតមាត់ ( ប្រើប្រាស់អ្នង ) COMES WITH DISPOSABLE TABLE CLOTH, PLATES, CUPS, CUTLIERIES, NAPKIN

**ចំនួនមនុស្សដែលត្រូវបានកំណត់ / SELECT QUANTITY**

ចំនួនភក់ចាប់ពី ៣០នាក់យ៉ាងតិច PERSON (MINIMUM 30 REQUIRED)

<b>អាហារនាំមុខ / ENTRÉE</b>	<b>ជ្រើសរើសអាហារ ១មុខ / CHOOSE 1</b>
<input type="checkbox"/> វែល សាលាដ	WALDORF SALAD
<input type="checkbox"/> ខាសា សាឡាដ	CAESAR SALAD
<input type="checkbox"/> នីតិស សាឡាដ	NICOISE SALAD
<input type="checkbox"/> ញ៉ាស្វាយជាមួយល្អង	MANGO PAPAYA SALAD
<input type="checkbox"/> ញ៉ាត្រឃ្លឹងទេកសាច់មាន់	BANANA BLOSSOM W/ SHREDDED CHICKEN SALAD
<input type="checkbox"/> ញ៉ាមីសូសាច់ជ្រូកចិញ្រ្ចាំ	MINCED PORK VERMICELLI SALAD

<b>សាច់មាន់ / CHICKEN DISH</b>	<b>ជ្រើសរើសអាហារ ១មុខ / CHOOSE 1</b>
<input type="checkbox"/> សាច់មាន់គ្រើមទឹកជ្រលក់ស្អឹក	CREAMY CHICKEN IN MUSHROOM SAUCE
<input type="checkbox"/> មាន់ធៀនទឹកឃ្មុំ	HONEY GLAZED CHICKEN CUTLET
<input type="checkbox"/> ការីសាច់មាន់	CURRY CHICKEN WITH POTATOES
<input type="checkbox"/> សាច់មាន់ឆាហ៊ីវបែបស៊ីឈាន់	SZECHUAN GONGBAO CHICKEN
<input type="checkbox"/> ការីសាច់មាន់ដំឡូងម្លា	KHMER CHICKEN CURRY WITH SWEET POTATOES
<input type="checkbox"/> សាច់មាន់ឆាខ្ញុំ	KHMER GINGER CHICKEN

<b>សាច់ត្រី / FISH DISH</b>	<b>ជ្រើសរើសអាហារ ១មុខ / CHOOSE 1</b>
<input type="checkbox"/> ត្រីបំពងស្រួយ	CRISPY BREADED FISH FILLET
<input type="checkbox"/> ត្រីចៀនប្រលាក់គ្រឿងធាមីសាន	PAN FRIED PARMESAN COATED FISH FILLET
<input type="checkbox"/> ត្រីចំហុយដូរហ៊ីវ	FISH IN ASSAM CURRY
<input type="checkbox"/> ត្រីឆាជូរអែម	SWEET & SOUR FISH
<input type="checkbox"/> ត្រីបំពងទឹកអំពិលដុំ	FISH IN TAMARIND SAUCE
<input type="checkbox"/> អាមុកត្រី	KHMER FISH AMOK

<b>គ្រឿងសមុទ្រ / OCEAN CATCH</b>	<b>ជ្រើសរើសអាហារ ១មុខ / CHOOSE 1</b>
<input type="checkbox"/> បង្កាប់ពងបែបជប៉ុន ទឹកជ្រលក់រ៉ាសាប៊ិ	JAPANESE PANKO PRAWNS, WASABI DIPS
<input type="checkbox"/> មីកបំពងបែបជប៉ុន ទឹកជ្រលក់តាតា	JAPANESE PANKO CALAMARI RINGS, TARTARE DIPS
<input type="checkbox"/> បង្កាប់ពងទឹកដោះគោធូញាតិ	OATMEAL CEREAL PRAWNS
<input type="checkbox"/> មីកធាសាំបា	SAMBAL SQUID
<input type="checkbox"/> ឆាបង្កាតល់ស្លឹកត្រៃ	CAMBODIAN LEMONGRASS SHRIMP
<input type="checkbox"/> មីកឆាម្រេចខ្ញុំ	WOK FRIED GREEN PEPPERCORNS SQUID

<b>សាច់គោ / BEEF DISH</b>	<b>ជ្រើសរើសអាហារ ១មុខ / CHOOSE 1</b>
<input type="checkbox"/> សាច់គោខ្យងក្រហម	BEEF BOURGUIGNON ( BEEF STEW IN RED WINE)
<input type="checkbox"/> ស្ប៉ាហ្គេមីសាច់គោប្រឡេស	BEEF BOLOGNESE ( COMES WITH SPAGHETTI)
<input type="checkbox"/> សាច់គោឆាចម្រុះ	WOK FRIED BEEF WITH BITTER MELON
<input type="checkbox"/> សាច់គោឆាខ្ញុំនិងស្លឹកខ្ញុំមី	WOK FRIED BEEF WITH GINGER & SPRING ONIONS
<input type="checkbox"/> សាគោឆាម្នុកខ្នុរក	CAMBODIAN BEEF LOC LAC
<input type="checkbox"/> ឆាគ្រឿងសាច់គោ	FRIED BEEF WITH KHMER SPICE

<b>សាច់ជ្រូក / PORK DISH</b>	<b>ជ្រើសរើសអាហារ ១មុខ / CHOOSE 1</b>
<input type="checkbox"/> ឆ្អឹងដំរីជ្រូករាំង	BBQ BABY BACK RIBS
<input type="checkbox"/> សាច់ជ្រូកឃ្មុយីសបំពង	PORK CORDON BLEU
<input type="checkbox"/> សាច់ជ្រូកឆាជូរអែម	SWEET & SOUR PORK
<input type="checkbox"/> ឆ្អឹងដំរីជ្រូកឆាជូរអែម	IMPERIAL PORK RIBS
<input type="checkbox"/> ខនៅហ៊ីបនៃ្តចម្រុះ	BRAISED PORK TROTTER & BELLY IN PALM SUGAR WITH EGG
<input type="checkbox"/> ការីសាច់ជ្រូកដំឡូងម្លា	KHMER PORK CURRY WITH SWEET POTATOES

<b>អាហារបន្ថែម / SIDE DISH</b>	<b>ជ្រើសរើសអាហារ ១មុខ / CHOOSE 1</b>
<input type="checkbox"/> តាបំពង	CRISPY FRIED SHRIMP WONTON
<input type="checkbox"/> តែយំបនៃ្តប់ពង	VEGETABLE SPRING ROLLS
<input type="checkbox"/> សាច់មាន់ចង្កាក់ប្រលាក់គ្រឿងស្លឹកត្រៃ	LEMONGRASS CHICKEN SKEWERS
<input type="checkbox"/> សៀវភីប	STEAMED SIEW MAI
<input type="checkbox"/> ដំឡូងបំពងការី	INDIAN CURRIED POTATO SAMOSAS
<input type="checkbox"/> សាច់ជ្រូកជីវីឆាយបំពង	DEEP FRIED SEAWEED ROLLS

<b>បន្លែ / VEGETABLE DISH</b>	<b>ជ្រើសរើសអាហារ ១មុខ / CHOOSE 1</b>
<input type="checkbox"/> ឆាបន្លែចម្រុះជាមួយប៊ីវ	CONCOCTION OF CARROT, CELERY, LEEK & MUSHROOM GLAZED WITH BUTTER HERBS
<input type="checkbox"/> ឆាបន្លែចម្រុះបែបបារាំង	RATATOUILLE (EGGPLANT, ONIONS, TOMATOES, ZUCCHINI)
<input type="checkbox"/> ឆាបន្លែចម្រុះជាមួយឆ្ន័ត	WOK FRIED ASSORTED VEGETABLES W/ MUSHROOMS
<input type="checkbox"/> ខនៅហ៊ីបនៃ្តចម្រុះជាមួយឆ្ន័ត	BRAISED BEANCURD WITH VEGETABLES & MUSHROOMS
<input type="checkbox"/> ឆាត្រប់សាច់ជ្រូកចិញ្រ្ចាំ	WOK FRIED EGGPLANT WITH MINCED PORK
<input type="checkbox"/> ស្តោម្រុះ	STUFFED BITTERMELON WITH MINCED PORK

<b>ម្ហូបភ្លើ / HOT STAPLE DISH</b>	<b>ជ្រើសរើសអាហារ ១មុខ / CHOOSE 1</b>
<input type="checkbox"/> បាយចំហុយប៊ីវជាមួយធូញាតិកា	PUMPKIN BUTTERED RAISIN RICE TOSSED WITH ALMOND FLAKES & PINE NUTS
<input type="checkbox"/> ធាស្តា អាហ៊ីអូ អូឃ្មុយី ជាមួយឆ្ន័ត	SAUTEED PASTA WITH MUSHROOMS AGLIO OLIO
<input type="checkbox"/> ធាស្តា អាល់ ប៊ូម៉ូឃ្មុំ	PASTA AL POMODORO
<input type="checkbox"/> បាយឆាយ៉ាងថ្នាំ	YANG CHOW FRIED RICE
<input type="checkbox"/> បាយឆាសាច់មាន់ត្រីប្រម៉ា	FRIED RICE WITH CHICKEN & SALTED FISH
<input type="checkbox"/> បាយឆាគ្នាស់សាច់មាន់	PINEAPPLE FRIED RICE WITH CHICKEN
<input type="checkbox"/> លតឆាសាច់ជ្រូក	FRIED SHORT NOODLES WITH PORK

<b>បង្កែម / DESSERT DISH</b>	<b>ជ្រើសរើសអាហារ ១មុខ / CHOOSE 1</b>
<input type="checkbox"/> នំធីកមីសូ	TIRAMISU
<input type="checkbox"/> នំប៉័ងប៊ីវ	BREAD & BUTTER PUDDING
<input type="checkbox"/> នំប៊ីវឆុត	BUTTER CAKES
<input type="checkbox"/> នំប្រោនី	CHOCOLATE BROWNIES
<input type="checkbox"/> បង្កែមនៅហ៊ីវអាល់ម៉ុននៃ្តរៀន	ALMOND BEANCURD WITH LONGANS
<input type="checkbox"/> សង់ខ្ចាញោ	PUMPKIN CUSTARD
<input type="checkbox"/> នំច័ក្តច័ន្ទ	STEAMED LAYERED YELLOW BEAN PUDDING

<b>ភេសជ្ជៈ / BEVERAGE</b>	<b>ជ្រើសរើសអាហារ ១មុខ / CHOOSE 1</b>
<input type="checkbox"/> តែក្រូចឆ្មាទឹកកក	ICED LEMON TEA
<input type="checkbox"/> ទឹកចាហ៊ីយខ្មៅទឹកកក	ICED GRASS JELLY
<input type="checkbox"/> ទឹកផ្លែឈើពិសេស	ICED TROPICAL FRUIT PUNCH
<input type="checkbox"/> ទឹកក្រូចឆ្មាទឹកកក	ICED LEMONADE

<b>ការរៀបចំ</b>			
<b>SETUP REQUIRED</b>	<input type="checkbox"/> ការរៀបចំជាមួយសម្ភារៈប៊ូហ្វេ	FULL BUFFET CHAFFING SETUP	<b>\$5/PAX</b> <small>ប្រតិបត្តិការ</small>
	<input type="checkbox"/> ការរៀបចំជាមួយសម្ភារៈប្រើប្រាស់បានមួយដង	DISPOSABLE E-CATERING SETUP	<b>FOC</b>
<b>អ្នកបំរើសេវាកម្ម HIRE SERVICE STAFF</b>	<input type="checkbox"/> បុគ្គលិកមានឯកសណ្ឋាន (៣ម)	UNIFORM SERVICE STAFF (3 HOURS)	<b>\$15/Pax</b>
	<input type="checkbox"/> ចុងកៅរៀបចំនៅទីតាំង (៣ម)	PLATING CHEF ON SITE (3 HOURS)	<b>\$20/Pax</b>

<b>ការរៀបចំប៊ូហ្វេ និង សម្ភាតក្រោយចប់កម្មវិធី / EARLY SETUP &amp; LATE CLEARING SURCHARGES FOR BUFFET</b>		
<input type="checkbox"/> រៀបចំមុនម៉ោង ៧:៣០ នាទី	SETUP BEFORE 7:30 AM	<b>\$50.00</b>
<input type="checkbox"/> សម្ភាតក្រោយចប់កម្មវិធីម៉ោង ១០:៣០នាទី	CLEARING AFTER 10:30 PM	<b>\$50.00</b>

<b>លើកតាំងតាមជណ្តើរជើង / NO LIFT LANDING SURCHARGE</b>		
<input type="checkbox"/> លើកតាំងតាមជណ្តើរជើង តម្លៃ ៥០ដុល្លារក្នុង១ជាន់ NO LIFT ACCESS AND REQUIRES THE USE OF STAIRS (\$50 PER LEVEL)		<b>\$50.00</b>

<b>អាហារប៊ូហ្វេ ប្លូស  VEGETARIAN BUFFET</b>	
<b>\$17.80</b> <small>ម្ដងម្កាត់ ម្នាក់</small> <small>មិនរាប់បញ្ចូល ពន្ធដារ</small>	<b>អាហារប៊ូហ្វេ ប្លូស  VEGETARIAN BUFFET</b>
<small>បរិយាយបន្ថែម រួម ៨ បាយ និង ១ ផ្សែង</small>	<small>បរិយាយបន្ថែម រួម ៨ បាយ និង ១ ផ្សែង</small>

**ការផ្តល់ជូន PROVIDED** មានមកជាមួយកម្រាលតុ បាន ២ កែវ សមស្តាព្រា ក្រដាសជូតមាត់ ( ប្រើប្រាស់អ្នង ) COMES WITH DISPOSABLE TABLE CLOTH, PLATES, CUPS, CUTLIERIES, NAPKIN

**ចំនួនមនុស្សដែលត្រូវបានកំណត់ / SELECT QUANTITY**

ចំនួនភក់ចាប់ពី ៣០នាក់យ៉ាងតិច PERSON (MINIMUM 30 REQUIRED)

<b>អាហារនាំមុខ / ENTRÉE</b>	<b>ជ្រើសរើសអាហារ ១មុខ / CHOOSE 1</b>
<input type="checkbox"/> វែល សាលាដ ផ្លែឈើ	FRUITY WALDORF SALAD
<input type="checkbox"/> សាលាដផ្លែប៊ីវ ទំពាំងបាយជូរក្រៀម	AVOCADO WITH RAISIN SALAD
<input type="checkbox"/> សាឡាដដំឡូងបារាំង	POTATO SALAD
<input type="checkbox"/> សាលាដមីមល្លុក	LOTUS ROOT SALAD

<b>ម្ហូបស្នូលចំបង</b>	<b>ជ្រើសរើសអាហារ ១មុខ / CHOOSE 1</b>
<b>VEGETARIAN MAIN DISH</b>	
<input type="checkbox"/> ឆាជើមខាត់ណាច	